

រឿងជោគជ័យលេចធ្លោ ក្នុងឃុំកំពង់ព្រះ



ឈ្មោះគម្រោង	លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ PROCEED
ចំណងជើងរឿង	ស្ត្រីវ័យក្មេងក្នុងភាពជាអ្នកដឹកនាំ
កាលបរិច្ឆេទនៃការកត់ត្រា	១១ មករា ២០១៥
រឿងនោះកើតឡើងនៅពេលណា	ចាប់តាំងពីឆ្នាំ២០១៣
ឈ្មោះ	ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង
ឈ្មោះអ្នកនិយាយរឿងប្រាប់	លោកស្រី ទួន សាវណ (មេឃុំកំពង់ព្រះ)
ចំនួនអ្នកទទួលផល (ជាក្រុម) ដែលទទួលផលពីសកម្មភាពរបស់បុគ្គលដែលផ្តល់រឿង	ប្រជាពលរដ្ឋទូទាំងឃុំកំពង់ព្រះ ប្រមាណ១០០០ គ្រួសារ
អាយុជាមធ្យម (បុរស ឬស្ត្រី)	កុមារា កុមារី យុវជន មនុស្សចាស់ ស្រី ប្រុស
អ្នកសម្ភាសន៍(តួនាទី, អង្គភាព)	លោក សន សោម (បុគ្គលិកអង្គការអមរា)
អ្នកកត់ត្រា(តួនាទី, អង្គភាព)	លោក លក ណារ៉ុន (បុគ្គលិកអង្គការអមរា)

ពិពណ៌នារឿង

លោកស្រី **ទួន សាវណ** មានអាយុ៣០ឆ្នាំ រស់នៅក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកស្រីបានបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យ ។ លោកស្រីជាមេឃុំនៃឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងអាណត្តិទី៣ក្នុងឆ្នាំ២០១២ ។ ពេលចាប់ផ្តើមធ្វើការងារ លោកស្រី



មានក្តីកង្វល់យ៉ាងខ្លាំងចំពោះការបំពេញការងារលើកដំបូងនេះ ពីព្រោះលោកស្រីពុំសូវមានបទពិសោធន៍ក្នុងការដឹកនាំក្នុងតួនាទីជា “ប្រធានក្រុមប្រឹក្សាយុវ័យ” ឡើយ ។

ក្នុងឆ្នាំ២០១៣ តាមរយៈ “គម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ” ដែលហៅកាត់ថា (PROCEED) លោកស្រីបានទទួលការបណ្តុះបណ្តាលនិងបង្ហាត់បង្ហាញពីអង្គការ ផេក និងអមរា អំពីអភិបាលកិច្ចល្អ ទស្សនទាននៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវ័យ សង្កាត់ ក្រុង ស្រុក តួនាទីរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមប្រឹក្សាជាមួយនឹងប្រជាពលរដ្ឋ គណនេយ្យភាពសង្គម សិទ្ធិជាមូលដ្ឋាន ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងជំនាញដឹកនាំការងារផ្សេងៗរបស់ក្រុមប្រឹក្សាយុវ័យដូចជា ការពង្រឹងប្រសិទ្ធភាពទំនាក់ទំនង ការផ្សព្វផ្សាយព័ត៌មាន ការរៀបចំវេទិកាសាធារណៈ ការពិគ្រោះយោបល់នៅមូលដ្ឋាន និងការសម្របសម្រួលការប្រជុំក្រុមប្រឹក្សាជាដើម បានធ្វើឲ្យលោកស្រីបានយល់ដឹងច្បាស់ពីតួនាទី និងការទទួលខុសត្រូវរបស់លោកស្រី ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវ័យ ។ លើសពីនេះទៅទៀត លោកស្រីមានទំនុកចិត្ត និងមានសមត្ថភាពក្នុងការបំពេញការងារ និងសហការជាមួយសមាជិកក្រុមប្រឹក្សាយុវ័យទាំងអស់ក្នុងឃុំរបស់លោកស្រី ។ លោកស្រីបានចូលរួមប្រឹក្សាជាមួយក្រុមប្រឹក្សាយុវ័យ ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងការឆ្លើយតបឲ្យមានប្រសិទ្ធភាពទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ លោកស្រីបានចេះដឹងអំពីការប្រើប្រាស់ថវិកាយុវ័យ និងបានរៀបចំវេទិកាជំនួយនានាសម្រាប់ជាមធ្យោបាយដោះស្រាយបញ្ហាចំពោះមុខក្នុងឃុំ ។

លោកស្រី **ទួន សាវន** គឺជាប្រធានក្រុមប្រឹក្សាយុវ័យ ដែលមានឆន្ទៈ ព្យាយាម និងមានការទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេច និងដោះស្រាយបញ្ហាដោយមិនរើសអើង ។ ចំពោះការងារគ្រប់គ្រងរដ្ឋបាលឃុំ លោកស្រីបានដឹកនាំកិច្ចប្រជុំប្រចាំខែក្រុមប្រឹក្សាយុវ័យ ទាំងសាមញ្ញ និងវិសាមញ្ញ ជាមួយមន្ត្រីពាក់ព័ន្ធនានាក្នុងឃុំ ដូចជាសមាជិកអង្គភាពភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព នាយកសាលារៀន គណៈកម្មាធិការនានារបស់ឃុំ តំណាងសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋដើម្បីចូលរួមធ្វើសេចក្តីសម្រេច ។

លោកស្រី **ទួន សាវន** ប្រើរបៀបអនុវត្តការងារក្នុងឃុំ ដោយផ្អែកលើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យស្តីពីការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ចទៅក្រុមប្រឹក្សាយុវ័យសង្កាត់ និងលិខិតបទដ្ឋាននានាស្តីពីការអនុវត្តន៍ការងាររដ្ឋបាលឃុំសង្កាត់ ព្រមទាំងប្រើវិធីសាស្ត្រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការដើម្បីកាត់បន្ថយការចំណាយថវិការបស់ប្រជាពលរដ្ឋ និងជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។ លោកស្រីប្រធានក្រុមប្រឹក្សាយុវ័យ តែងបានយកចិត្តទុកដាក់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាយុវ័យ ដើម្បីរៀបចំឯកសារព័ត៌មាន គោលការណ៍នានា ការប្រើប្រាស់ថវិកាយុវ័យ ព្រមទាំងយន្តការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ លោកស្រីបានយកចិត្តទុកដាក់ជាខ្លាំងលើវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ តាមរយៈកិច្ចប្រជុំប្រចាំខែ ការពិគ្រោះយោបល់នៅមូលដ្ឋាន វេទិកាផ្សព្វផ្សាយនិងពិគ្រោះ

យោបល់ ការបិទផ្សាយព័ត៌មានលើក្តារព័ត៌មានឃុំ និងផ្សព្វផ្សាយបន្តតាមរយៈមេក្រូចល័តតាមបណ្តាភូមិក្នុងឃុំ ។ ក្នុងកិច្ចដំណើរការគ្រប់គ្រង និងដឹកនាំ លោកស្រីមានកិច្ចសហការជាមួយសមាជិកក្រុមប្រឹក្សា ដោយមិន ប្រកាន់និន្នាការនយោបាយគណបក្សណាមួយឡើយ។ ក្នុងការបំពេញការងារបម្រើ ផលប្រយោជន៍រួមជូនប្រជា ពលរដ្ឋ លោកស្រី **ទួន សាវន** បានចាត់ចែងសមាជិកក្រុមប្រឹក្សាឲ្យបំពេញការងារតាមតួនាទី និងភារកិច្ចរៀ ងៗខ្លួន និងបង្កឲ្យមានកិច្ចសហការរវាងគ្នានិងគ្នា ។ លើសពីនេះទៅទៀត លោកស្រីបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ ឃុំ និងសម្របសម្រួលកិច្ចសហការជាមួយអង្គការមិន មែនរដ្ឋាភិបាលនិងស្ថាប័នរដ្ឋាភិបាល ដើម្បីបង្កឲ្យមានវគ្គ ពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សា ឃុំ មន្ត្រីពាក់ព័ន្ធ និង សហគមន៍ នៅក្នុងឃុំកំពង់ព្រៀង ។



ជាក់ស្តែងក្នុងដំណើរការនៃការអនុវត្តគម្រោង លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការ

អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោកស្រី **ទួន សាវន** បានអញ្ជើញប្រជាពលរដ្ឋឲ្យចូល រួមក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ ការពិគ្រោះ យោបល់នៅមូលដ្ឋាន វេទិកាផ្សព្វផ្សាយសា ធារណៈ មួយប្រជាពលរដ្ឋ ដោយមានកិច្ចសហការជាមួយស្រុក និងការិយាល័យពាក់ព័ន្ធនានាចូលរួមដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ នៅក្នុងកិច្ចប្រជុំប្រចាំ

លោកស្រី ទួន សាវន ចុះពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅ ភូមិក្រឡាញ់ ឃុំកំពង់ព្រះ

ខែរបស់ក្រុមប្រឹក្សា ប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហា ផ្លូវលំបាកក្នុងការធ្វើដំណើរក្នុងភូមិកំពង់ព្រះ ភូមិស្រះកែវ និងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង និងប្រជាពលរដ្ឋខ្លះបណ្តាញអគ្គិសនីប្រើប្រាស់ក្នុងភូមិ។

ជាលទ្ធផលលោកស្រី **ទួន សាវន** បានឆ្លើយតប និងដោះស្រាយបញ្ហា ក្តីកង្វល់ ជូនប្រជាពលរដ្ឋ បាន ក សាងផ្លូវក្រាលគ្រួសក្រហមជូនប្រជាពលរដ្ឋចំនួន៣ខ្សែ នៅក្នុងភូមិកំពង់ព្រះ ភូមិស្រះកែវ និងភូមិបញ្ញា ។

លោកស្រីបានស្នើទៅមេភូមិគ្រប់ភូមិ ឲ្យចុះស្រង់ស្ថិតិគ្រួសារដែលចង់តបណ្តាញអគ្គិសនីប្រើប្រាស់ ។ ក្រោយពី ទទួលបានរបាយការណ៍ស្តីពីតម្រូវការជាក់លាក់ពីគ្រប់មេភូមិ លោកស្រីបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាឃុំ រៀបចំ គម្រោង សំណើទៅកាន់ក្រុមហ៊ុនអគ្គិសនីស្រុក ដើម្បីសុំតបណ្តាញអគ្គិសនី ។ លោកស្រី បានយកសំណើនេះ ទៅជួបទាក់ទង ជាមួយប្រធានក្រុមហ៊ុនអគ្គិសនីស្រុកដោយផ្ទាល់ដើម្បីពិភាក្សា ពីដំណើរការ តបណ្តាញអគ្គិសនី

ចូលតាមបណ្តាភូមិ ក្នុងឃុំកំពង់ព្រះ ។ ជាលទ្ធផល ប្រធាន ក្រុមហ៊ុនអគ្គិសនីស្រុកបានយល់ព្រមតាមសំណើ និងបាន សម្រេច តបណ្តាញអគ្គិសនីចូលតាមភូមិកំពង់ព្រះ ភូមិស្រះ កែវ ភូមិព្រៃចែក និងភូមិបញ្ញា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ



ការអង្កេតលើចំណុចសំខាន់ៗ៖ កាយវិការ អារម្មណ៍ អត្តចរិតរបស់អ្នកទទួលសម្ភាសន៍

លោកស្រី **ឌួន សាវន** គឺជាប្រធានក្រុមប្រឹក្សាឃុំ ដែលមានសមាសចិត្តល្អ ស្មោះត្រង់ ហើយព្យាយាមបំពេញការងារដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយគណបក្ស ដែលជាហេតុធ្វើឲ្យក្រុមការងារ និងប្រជាពលរដ្ឋ គោរពស្រឡាញ់ និងចាត់ទុកលោកស្រី ថាជាមេឃុំគំរូ វ័យក្មេង ។

ផ្នែកផ្លាស់ប្តូរ (Domain of changes)*

អភិបាលកិច្ចល្អ